



# ធនធាននៃការធ្វើតេស្តជំងឺ COVID-19 សម្រាប់កុមារ

## ប្រភេទនៃការធ្វើតេស្តជំងឺ COVID-19



- ការធ្វើតេស្តរកមេរោគអាចបង្ហាញថា តើបុគ្គលនោះមានឆ្លងមេរោគ COVID-19 នាពេលថ្មីៗនេះ ដែរឬទេ។ ការធ្វើតេស្តរកមេរោគ ដែលត្រូវបានប្រើប្រាស់ដើម្បីពិនិត្យរកជំងឺ COVID-19 មានពីរ ប្រភេទនោះគឺ៖ ការធ្វើតេស្តរកហ្វែនមេរោគ ឬការធ្វើតេស្តពង្រីកអាស៊ីដនុយក្លេអ៊ីត (NAATs/PCR) និង តេស្តរកសារធាតុដែលបញ្ចូលក្នុងខ្លួនដើម្បីបង្កើតភាពស៊ាំ (Antigen tests)។ ការធ្វើតេស្តទាំង នេះពិនិត្យមើលថា តើបុគ្គលម្នាក់ដែលមានរោគសញ្ញានោះបានឆ្លងមេរោគ COVID-19 ដែរឬទេ។ ការធ្វើតេស្តទាំងនេះក៏ត្រូវបានប្រើសម្រាប់ការពិនិត្យទូទៅចំពោះមនុស្សដែលមិនមានរោគសញ្ញាផង ដែរ។ ទាំងនេះគឺជាការធ្វើតេស្តលើសំណាកតាមច្រមុះ ឬក៏ហាកទឹកមាត់។
- ការធ្វើតេស្តរកសារធាតុទប់ទល់នឹងជំងឺក្នុងឈាម ឬអង់ទីកែរ [ដែលត្រូវបានគេស្គាល់ថាជាតេស្តសេរ៉ូ មីទ្វី (serology)] អាចបង្ហាញថា តើមនុស្សម្នាក់នោះបានឆ្លងកាលពីពេលមុន ដែរឬទេ។ វាក៏ជា ការធ្វើតេស្តឈាម។ ការធ្វើតេស្តរកអង់ទីកែរមិនអាចប្រាប់បានទេថា បុគ្គលណាម្នាក់មានជំងឺ COVID-19 នាពេលថ្មីៗនេះ។

ត្រូវប្រាកដថាអ្នកដឹងថា អ្នកកំពុងតែធ្វើតេស្តប្រភេទណា។ ប្រសិនបើអ្នកកំពុងធ្វើតេស្តដើម្បីបំពេញតាមតម្រូវការរបស់ សាលារៀន ទីតាំងកម្មវិធី ឬសម្ព័ន្ធកិច្ចា សូមពិនិត្យមើលឱ្យប្រាកដថាវាជាការធ្វើតេស្តរកមេរោគ។

## ទីកន្លែងទទួលការធ្វើតេស្ត

ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា អ្នកគួរតែទាក់ទងទៅគ្រូពេទ្យរបស់កូនអ្នក ឬមណ្ឌលសុខភាពក្នុងតំបន់។ សូមទូរស័ព្ទទៅលេខ 2-1-1 ឬសូមចូលមើលគេហទំព័រ [211LA](https://www.211la.org) ប្រសិនបើអ្នកត្រូវការជំនួយស្វែងរកគ្រូពេទ្យ។ អ្នកអាច ស្វែងរកមណ្ឌលសុខភាពមួយនៅជិតអ្នក ដោយបញ្ចូលលេខកូដតំបន់របស់អ្នកទៅក្នុង [គេហទំព័រ HRSA.gov](https://www.hrsa.gov)។

ប្រសិនបើកូនរបស់អ្នកសុខភាពល្អ ប៉ុន្តែត្រូវការធ្វើតេស្ត បន្ថែមពីលើការជួបជាមួយគ្រូពេទ្យកូនរបស់អ្នក ឬមណ្ឌលសុខ ភាពក្នុងតំបន់ អ្នកក៏អាចទៅកាន់ទីតាំងមួយក្នុងចំណោមទីតាំងខាងក្រោមបាន។



- **ទីតាំងធ្វើតេស្តនៅទីក្រុង LA ឬក្នុងខោនធី LA។** ទីតាំងធ្វើតេស្តទាំងនេះផ្តល់ជូននូវការធ្វើតេស្តរក មេរោគ COVID-19 ដោយឥតគិតថ្លៃដល់មនុស្សគ្រប់គ្នាដែលរស់នៅក្នុងខោនធី LA ដោយមិនគិតពី ស្ថានភាពអន្តោប្រវេសន៍ឡើយ។ មិនមានកំណត់លើអាយុអ្នកដែលអាចធ្វើតេស្តរកមេរោគនៅទីតាំង ធ្វើតេស្តនានានៅទីក្រុង LA និងក្នុងខោនធី LA ឡើយ។ កុមារអាយុក្រោម 16 ឆ្នាំត្រូវតែមានមនុស្ស ពេញវ័យមកជាមួយ។ មនុស្សពេញវ័យដែលមកជាមួយនេះ ប្រហែលជាអាចត្រូវបានស្នើសុំឱ្យប្រមូល សំណាករបស់កុមារនោះ។ មិនចាំបាច់ធ្វើការណាត់ជួបទេ ប៉ុន្តែត្រូវបានជម្រុញឱ្យធ្វើដើម្បីកាត់បន្ថយ ពេលវេលារង់ចាំ។ សូមចូលទៅកាន់គេហទំព័រ [covid.19.lacounty.gov/testing](https://www.covid.19.lacounty.gov/testing) ឬទូរស័ព្ទទៅលេខ 2-1-1 ដើម្បីរៀបចំការធ្វើតេស្ត។



- **នៅតាមឱសថស្ថាន។** ឱសថស្ថានជាច្រើនមានផ្តល់ជូនការធ្វើតេស្តរកមេរោគ COVID-19 ដោយឥត គិតថ្លៃ។ សូមទូរស័ព្ទទៅ ឬចូលទៅកាន់គេហទំព័រនៃឱសថស្ថានក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មាន លម្អិត ហើយត្រូវប្រាកដថាការកំណត់លើអាយុមិនបានផ្លាស់ប្តូរនោះទេ។
  - **Walmart សហការជាដៃគូជាមួយក្រុមហ៊ុន Quest Diagnostics** - សម្រាប់កុមារដែលមាន អាយុចាប់ពី 2 ឆ្នាំឡើងទៅ
  - **CVS Health** - សម្រាប់កុមារដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅ
  - **Walgreens** - សម្រាប់កុមារដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅ
  - **Rite Aid** - សម្រាប់កុមារដែលមានអាយុពី 4 ឆ្នាំឡើងទៅ
  - **ឱសថស្ថានឯករាជ្យផ្សេងៗទៀត** [doineedacovid19test.com](https://www.doineedacovid19test.com)





- **សាលារៀន ឬសម្ព័ន្ធកីឡាយុវជនរបស់កូនអ្នក។** សាលារៀន និងតំបន់សាលារៀន (school districts) ជាច្រើនផ្តល់នូវការធ្វើតេស្តជំងឺ COVID-19 ដោយឥតគិតថ្លៃដល់សិស្ស បុគ្គលិក និងអ្នកស្ម័គ្រចិត្ត។ សូមទាក់ទងទៅសាលារៀន ឬ សម្ព័ន្ធកីឡារបស់អ្នកដើម្បីស្វែងយល់ថា តើការធ្វើតេស្តអាចរកបាន ឬទេ និងរបៀបទៅទទួលការធ្វើតេស្តនោះ។

**ការធ្វើតេស្តនៅតាមផ្ទះ:**



- ការធ្វើតេស្តនៅតាមផ្ទះអាចរកបាននៅក្នុងឱសថស្ថាន ផ្សារទំនើប ឬហាងលក់ទំនិញធំៗ ដោយមាន វេជ្ជបញ្ជា ឬដោយមិនមានវេជ្ជបញ្ជា។
- ប្រសិនបើអ្នកកំពុងពិចារណាប្រើឧបករណ៍ធ្វើតេស្តនៅតាមផ្ទះសម្រាប់ការធ្វើតេស្តដែលតម្រូវជា ចាំបាច់ សូមប្រាកដថាឧបករណ៍ធ្វើតេស្តទាំងនោះត្រូវបានទទួលស្គាល់ដោយសាលារៀន ឬទីតាំងកម្ម វិធីនោះ។ លទ្ធផលនៃការធ្វើតេស្តនៅតាមផ្ទះមិនអាចត្រូវបានប្រើដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កមុន ពេលកំណត់ ឬដើម្បីបញ្ជាក់ថាកូនរបស់អ្នកមិនមានជំងឺ COVID-19 នោះទេ។
- ត្រូវដឹងថា ការធ្វើតេស្តនៅតាមផ្ទះមិនត្រូវបានរ៉ាប់រងដោយក្រុមហ៊ុនធានារ៉ាប់រងទេ លើកលែងតែ ការធ្វើតេស្តទាំងនោះត្រូវបានចេញដោយវេជ្ជបញ្ជារបស់គ្រូពេទ្យ។ សម្រាប់ព័ត៌មានអំពីឧបករណ៍ធ្វើ តេស្តនៅតាមផ្ទះ សូមចូលមើល [គេហទំព័រធ្វើតេស្តដោយខ្លួនឯងរបស់ CDC](#)។

សូមប្រយ័ត្នចំពោះការបោកប្រាស់ទាក់ទង និងការធ្វើតេស្តរកជំងឺ COVID-19 - ចូល ទៅកាន់គេហទំព័រ [DPH ការបោកប្រាស់ និងការក្លែងបន្លំទាក់ទងនឹងជំងឺ COVID-19](#) ដើម្បីស្វែងយល់អំពីការបោក ប្រាស់ និងការក្លែងបន្លំ។

សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើតេស្តរកមេរោគ COVID-19 និងថាលទ្ធផលរបស់អ្នកមានន័យយ៉ាងណា សូមចូលទៅ កាន់គេហទំព័រ [ph.lacounty.gov/covidtests](http://ph.lacounty.gov/covidtests)។